

បទពិសោធន៍ ការងារ

ការណែនាំសម្រាប់សិស្ស
មាតាបិតា និង អ្នកថែទាំ
Work Experience - Khmer

‘ការរៀនសូត្រអំពីការងារតាមរយៈការសង្កេតមើល’

តើបទពិសោធន៍ការងារគឺជាអ្វី?

បទពិសោធន៍ការងារគឺជាផ្នែកនៃកម្មវិធីសិក្សាអប់រំរបស់សាលារៀន ដែលសិស្សទាំងឡាយដាក់ស្រង់យកបទពិសោធន៍នៃការប្រកបការងារ ដែលជាញឹកញយគឺជាលើកដំបូងរបស់សិស្ស។ វាជាការដាក់សិស្សមធ្យមសិក្សានៅតាមកន្លែងធ្វើការរយៈពេលខ្លីជាមួយនិងនិយោជក ដើម្បីឲ្យយល់ដឹងអំពីវិស័យការងារ និងកន្លែងធ្វើការដែលសិស្សទាំងនោះទៅរៀនសូត្រដកស្រង់បទពិសោធន៍។ សិស្សទៅនៅជាមួយនិយោជកជាសំខាន់ដើម្បីសង្កេតមើលនិងរៀនសូត្រ - មិនមែនទៅធ្វើសកម្មភាពទាំងឡាយដែលតម្រូវឲ្យមានការហ្វឹកហ្វឺនប្រចាំនាញដំបូងនោះទេ។ បទពិសោធន៍ការងារនេះត្រូវធ្វើទៅនៅក្នុងបរិវេណរបស់និយោជក ហើយផ្តល់ប្រយោជន៍យ៉ាងធំធេងទៅឲ្យសិស្ស ដោយសារតែវាផ្តល់ឲ្យសិស្សនូវឱកាសដើម្បី៖

- ធ្វើការជាមួយនិងមនុស្សចាស់ជាផ្នែកនៃក្រុមមួយ ដើម្បីទទួលបានការយល់ដឹងអំពីការងារ
- បង្កើតនិងអនុវត្តជំនាញថ្មីផ្សេងៗគ្នា
- មិនពឹងពាក់អ្នកដទៃនិងមានទំនុកចិត្តវិញតែខ្លាំងឡើង
- ភ្ជាប់កម្មវិធីសិក្សានៅសាលារៀនទៅនិងកន្លែងការងារ
- បង្កើនកម្លាំងចិត្តក្នុងការសិក្សា និង/ឬធ្វើការហ្វឹកហ្វឺនរបស់ខ្លួនទៅទៀត
- រកមើលជម្រើសអាជីពទាំងឡាយ

គ្រូបង្រៀនម្នាក់នឹងទាក់ទងសិស្សក្នុងអំឡុងពេលដែលសិស្សទៅដកបទពិសោធន៍ការងារហើយមាតាបិតាសិស្សអាចទាក់ទងសាលារៀន បើមានការបារម្ភណាមួយ។ ព័ត៌មានសម្រាប់ទាក់ទងស្ថិតនៅក្នុងទំព័រចុងបង្អស់។

តើបទពិសោធន៍ការងារអាចធ្វើនៅពេលណា?

ជាធម្មតា បទពិសោធន៍ការងារនឹងធ្វើទៅនៅក្នុងពេលរៀននៅថ្នាក់ទី 9 និងទី 10 ។ ពេលវេលានឹងអាស្រ័យលើសាលារៀន។ សាលារៀនជាច្រើនមានពេលកំណត់មួយ រីឯសាលារៀនដទៃទៀតបញ្ជាក់សិស្សជាក្រុមតូចៗក្នុងអំឡុងឆ្នាំសិក្សា ហើយសាលារៀនខ្លះទៀតជំរុញទឹកចិត្តសិស្សឲ្យអនុវត្តការងារនៅកន្លែងធ្វើការដើម្បីដកពិសោធន៍របស់ខ្លួនក្នុងអំឡុងវិស្សមកាលសាលារៀន។ ប៉ុន្តែ សិស្សមិនអាចអនុវត្តបទពិសោធន៍ការងារក្នុងអំឡុងវិស្សមកាលចុងឆ្នាំសិក្សាឡើយ។

សិស្សអាចអនុវត្តបទពិសោធន៍ការងាររយៈពេលច្រើនបំផុតចំនួន 10 ថ្ងៃ ក្នុងមួយត្រីមាស ឬ 40 ថ្ងៃក្នុងមួយឆ្នាំ។

តើមាតាបិតាអាចជួយតាមវិធីណា?

វាជាពេលមួយដ៏រំភើបនៅពេលដែលកូនលោកអ្នកចូលទៅក្នុងមជ្ឈដ្ឋានធ្វើការជាលើកដំបូងតាមរយៈបទពិសោធន៍ការងារ។ មានកិច្ចការមួយចំនួនដែលលោកអ្នកអាចធ្វើបានដើម្បីជួយដល់បទពិសោធន៍ការងាររបស់កូន៖

- ជួយកូនលោកអ្នកឲ្យយល់នូវសុឆន្ទៈរបស់និយោជកក្នុងការផ្តល់កន្លែងការងារដើម្បីដកបទពិសោធន៍។
- លើកទឹកចិត្តកូនលោកអ្នកក្នុងការរំពឹងជាក់ស្តែងអំពីប្រភេទនៃការងារដែលខ្លួននឹងចូលរួម។ កូនលោកអ្នកនឹងមិនអាចធ្វើការដោយខ្លួនឯងផ្ទាល់តែម្តងបានទេ ប៉ុន្តែអាចធ្វើកិច្ចការសាមញ្ញទាំងឡាយ ក្រោយពីការណែនាំឲ្យស្គាល់ដ៏សមរម្យរួចហើយ ហើយស្ថិតនៅក្រោមការមើលខុសត្រូវជាដាច់ខាត។ ពេលម៉ោងប្រចាំថ្ងៃនៅកន្លែងធ្វើការនឹងយូរជាងពេលម៉ោងសិក្សានៅសាលារៀន។
- បំពេញក្រដាសរៀបចំបទពិសោធន៍ការងារបានត្រឹមត្រូវ ហើយប្រគល់វាទៅឲ្យសាលារៀនវិញឲ្យបានរហ័ស។ និយោជកនិងសិស្សនឹងទទួលបានច្បាប់ចម្លងមួយច្បាប់ម្នាក់ ហើយសាលារៀននឹងរក្សាទុកច្បាប់ដើម។
- ប្រាប់សាលារៀនអំពីបញ្ហាសុខភាពណាមួយដែលអាចប៉ះពាល់ដល់បទពិសោធន៍ការងាររបស់កូនលោកអ្នក។
- ពិភាក្សាជាមួយកូនលោកអ្នកអំពីសារៈសំខាន់នៃសុវត្ថិភាពនៅកន្លែងធ្វើការនិងការទទួលខុសត្រូវរបស់កូន។ សួររកមើលវិញ្ញាបនបត្រសុវត្ថិភាពនៅកន្លែងធ្វើការដែលសាលារៀនរបស់កូនលោកអ្នកផ្តល់ឲ្យសិស្សទាំងឡាយនៅពេលដែលកូនលោកអ្នកបានបំពេញមេរៀនដែលតម្រូវឲ្យសិក្សារួចហើយនិងនៅមុនពេលកូនលោកអ្នកចាប់ផ្តើមបទពិសោធន៍ការងាររបស់ខ្លួន។
- ជួយកូនលោកអ្នកក្នុងការរៀបចំដំណើរដោយសុវត្ថិភាព ទៅកាន់និងវិលត្រឡប់ពីកន្លែងធ្វើការ។
- ពិភាក្សាអំពីការទៅរៀនដកបទពិសោធន៍ការងាររបស់កូនលោកអ្នក និងជួយកូនក្នុងការដោះស្រាយការលំបាកណាមួយដែលអាចកើតមានឡើង ឬដែលគេគិតថាអាចកើតមានឡើង។
- ប្រាប់សាលារៀនភ្លាម បើកូនលោកអ្នកមិនទៅកន្លែងធ្វើការ ឬកំពុងមានការលំបាកក្នុងការទៅរៀនដកពិសោធន៍ធ្វើការនេះ។
- ពិភាក្សាជាមួយកូនលោកអ្នកអំពីការងារនិងអាជីព។ លើកទឹកចិត្តកូនឲ្យគិតពិចារណានូវជម្រើសឲ្យបានច្រើនតាមលទ្ធភាព។
- ពិភាក្សាជាមួយអ្នកសម្របសម្រួលអាជីពនៅសាលារៀនរបស់កូនលោកអ្នក។



កុមារ
រាល់រូប
ឱកាស
ត្រឹមត្រូវ

តើសាលារៀនរំពឹងឲ្យសិស្សធ្វើអ្វីខ្លះ?

ជានិច្ចជាគោល ការយកចិត្តទុកដាក់ក្នុងអំឡុងពេលអនុវត្តបទពិសោធន៍ការងារ គឺផ្តោតទៅលើការខិតខំរកកន្លែងធ្វើការដែលផ្តល់ចំណាប់អារម្មណ៍និងគុណតម្លៃ។ ដើម្បីធានាឲ្យសិស្សទទួលបានបទពិសោធន៍រៀនសូត្រដែលមានគុណតម្លៃ សាលារៀនធ្វើការរៀបចំមួយចំនួន។ សិស្សទាំងឡាយត្រូវបានជំរុញឱ្យចិត្តឲ្យ៖

- រំពឹងថា មើលកន្លែងដកពិសោធន៍ធ្វើការដោយខ្លួនឯងផ្ទាល់ នៅពេលមានលទ្ធភាព។ ប៉ុន្តែ សាលារៀនអាចជួយសិស្សបាន។
- បំពេញក្នុងក្រដាសរៀបចំបទពិសោធន៍ការងារ ហើយប្រគល់វាទៅឲ្យសាលារៀនវិញយ៉ាងរហ័ស។
- មុនពេលអនុវត្តបទពិសោធន៍ការងារ ត្រូវបញ្ចប់ការសិក្សាមេរៀនសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការដ៏សមរម្យ។ សិស្សទាំងឡាយនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមេរៀននេះ។
- សម្តែងឥរិយាបថក្នុងភាពជាជំនួយដល់គ្នានៅក្នុងពេលទៅរៀនដកបទពិសោធន៍ការងារដោយអនុវត្តតាមបទបញ្ញត្តិកន្លែងធ្វើការ និងការណែនាំពីអ្នកមើលខុសត្រូវរបស់ខ្លួន។
- ចងចាំថា នៅក្នុងពេលអនុវត្តបទពិសោធន៍ការងារ សិស្សជាតំណាងនៃសាលារៀនរបស់ខ្លួន ហេតុនេះសិស្សត្រូវគោរពតាមគោលការណ៍និងបទបញ្ញត្តិរបស់សាលារៀនគ្រប់ពេលទាំងអស់។
- បំពេញសកម្មភាពទាំងឡាយដែលកំណត់ដោយសាលារៀនក្នុងអំឡុងពេលទៅរៀនដកបទពិសោធន៍ការងារនេះ។
- យល់ថា ការទៅរៀនដកពិសោធន៍ធ្វើការនេះអាចជាប់ពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់និងអាចបង្កឲ្យមានបញ្ហា ដែលត្រូវលាក់ការសម្ងាត់។
- យល់ថា គ្រឿងបរិក្ខារការិយាល័យទាំងអស់ ការប្រើទូរសព្ទ អ៊ីនធឺណិត និងម៉ាស៊ីនថតចម្លង គឺសម្រាប់គោលបំណងការងារតែប៉ុណ្ណោះ។
- ស្លៀកពាក់ស្បែកជើង/ខោអាវការពារខ្លួន/ឯកសណ្ឋានឲ្យបានសមរម្យ ដូចដែលតម្រូវដោយនិយាមកា។
- រំពឹងថា មើលកន្លែងដកពិសោធន៍ធ្វើការនៅពេលបញ្ចប់ការរៀនដកពិសោធន៍ការងារនេះ និងថ្ងៃអំណរគុណនិយាមកា។

ការផ្តល់ប្រាក់

កម្រិតទាបបំផុតនៃការផ្តល់ប្រាក់ឲ្យសិស្សគឺ \$5 ក្នុងមួយថ្ងៃ។

សិស្សនឹងមិនទទួលបានប្រាក់ឡើយ បើការរៀនដកពិសោធន៍ធ្វើការរបស់គេនៅជាមួយក្រសួងសហព័ន្ធ ឬស្ថាប័នដែលបង្កើតឡើងនៅក្រោមច្បាប់សហព័ន្ធ ស្ថាប័នសិក្សាអប់រំ មនុស្សធម៌ ឬសុខុមាលភាពសហគមន៍ដែលមិនរកប្រាក់កម្រៃ។

សិស្សដែលមានពិការភាព

សិស្សដែលមានពិការភាពអាចបន្ថែមពេលវេលារៀនដកបទពិសោធន៍ការងាររបស់ខ្លួន បើមានការសម្រេចនៅក្នុងរង្វង់កម្មវិធីសិក្សាអប់រំដោយឡែករបស់ខ្លួនថា ការបន្ថែមពេលវេលាគឺជាតម្រូវការដើម្បីបំពេញជាក់លាក់ទាំងពួង។

តើនិយោជកមានកាតព្វកិច្ចអ្វីខ្លះ?

ដូចគ្នានឹងនិយោជិតទាំងអស់ដែរ សិស្សទាំងឡាយត្រូវបានការពារដោយច្បាប់សហព័ន្ធនិងរដ្ឋទាំងអស់ដែលចែងអំពីកន្លែងធ្វើការដោយសុវត្ថិភាពនិងគ្មានការប្រកាន់រើសអើង។ កន្លែងធ្វើការទាំងពួងត្រូវអនុវត្តតាមបទបញ្ញត្តិសុខភាពនិងសុវត្ថិភាពការងារ ហើយផ្តល់ឲ្យកូនលោកអ្នកនូវការហ្វឹកហ្វឺនណែនាំឲ្យស្គាល់ដឹងការងារ និងការមើលខុសត្រូវឲ្យបានគ្រប់គ្រាន់។ ការហ្វឹកហ្វឺននិងការមើលខុសត្រូវគួរពាក់ព័ន្ធនឹងកិច្ចការដែលរំពឹងឲ្យកូនលោកអ្នកសង្កេតមើលឬអនុវត្ត នៅក្នុងពេលកូនលោកអ្នករៀនដកបទពិសោធន៍ការងារនេះ។ បើកូនលោកអ្នកមានរបួសក្នុងអំឡុងពេលដកពិសោធន៍ការងារ និយោជកត្រូវទាក់ទងលោកអ្នកឬអាណាព្យាបាល និងសាលារៀនឲ្យបានរហ័សតាមលទ្ធភាព។

បទពិសោធន៍ការងារ
‘ការរៀនសូត្រអំពីការងារ’
 ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងសាលារៀនក្នុងតំបន់លោកអ្នក។